



សហគមន៍ខ្មែរកម្ពុជាគ្រាម

THE KHMERS KAMPUCHEA KROM COMMUNITY
LA COMMUNAUTÉ DU KHMERS KAMPUCHEA KROM

Appeal

The 64th Annual Kampuchea Krom Loss Memorial Buddhist Service occurs on June 4, B.E.2557 AD.2013 marking the darkest period in the history of the Khmer nation, where colonial France ceded Khmer Kampuchea Krom territory to colonial Vietnam to continue colonizing her until today (June 4, B.E.2493-2557 AD.1949-2013). Since that time Kampuchea Krom territory has been carpeted with flesh and blood of Khmer men and women in an ongoing struggle to preserve the Khmer race, religion, art, culture, literature, language, and a magnificent tradition.

In order for Khmers to remember their history and express their respect and know the bravery of their heroes, the Khmer Kampuchea Krom Community around the world annually organizes a Buddhist Offering Ceremony to 1,949 Buddhist Monks since the new millennium (2000) to commemorate the day colonial France gives Khmer territory to Vietnam and to honor the heroic Buddhist monks, heroic monarchs, heroes, heroines, war heroes and heroines, and fallen armed forces personnel.


In order to organize a successful historic ceremony as in past years, the Ceremony Committee and I would like to appeal to Your Venerable, Buddhist monks, you and compatriots to please give your support by making your contribution, in any forms and money, in accordance to your conscience and generosity.

Your support and participation as well as our compatriots are profound gestures of respect and gratitude upon our heroic Khmer Buddhist monks, heroic monarchs, heroes, heroines, brave servicemen and women and fallen compatriots.

A highest representative of His Majesty Norodom Sihamoni, King of Cambodia, will preside over the ceremony on June 4, B.E.2556 AD.2013 commencing at 7:30AM to 11:00AM at a public garden in front of Wat Botumvatei in Phnom Penh, Kingdom of Cambodia.

The Ceremony Committee and I would like to express our appreciation to Your Venerable, you and compatriots for your patriotism and donations. May you achieve the four blessings of the historic Lord Buddha: Longevity, Brightness, Healthiness and Strength...infinitely. Thank you.

Phnom Penh, April 22, B.E.2556 AD.2013
Ceremony Committee Chair



Thach SETHA
Senator of Cambodia
KKC Executive Director

Original text in Khmer

សម្រាប់ព្រះករុណា ព្រះថេរានុត្ថេរៈ បងប្អូនជនរួមជាតិ និងសប្បុរសជន គង់និវេសន៍នៅសហរដ្ឋអាមេរិក ប្រទេស
កាណាដា ព្រមទាំងនៅបណ្តាប្រទេសនានា សូមផ្ញើសេក្កប៊ិយវត្ថុទៅលោក ថាច់ វ៉ា តាមអាសយដ្ឋាននៅខាងក្រោម ÷
For U.S., Canada residents and other countries, please kindly make payable personal check,
traveler's check or money order and send it to:

RA THACH
P.O. BOX 37502
PHILADELPHIA, PA 19148
U.S.A.



សម្រាប់ព្រះករុណា ព្រះថេរានុត្ថេរៈ បងប្អូនជនរួមជាតិ និងសប្បុរសជន គង់និវេសន៍នៅព្រះរាជាណាចក្រកម្ពុជា និងនៅ
លើទឹកដីកម្ពុជាក្រោម សូមនិមន្តនិងអញ្ជើញទាក់ទងទៅអាសយដ្ឋានខាងក្រោម ÷

For residents of Cambodia and Kampuchea Krom, please kindly contact us at an address below:

The Khmer Kampuchea Krom Community, KKC
House No. 10B, Street 234, Tuk Laak 3 commune, Tuol Kork district
Phnom Penh, Kingdom of Cambodia
Phones: 011.855.12.908.882, 011.855.090.477.007



សម្រាប់ព័ត៌មានទូទៅ សូមព្រះករុណា ព្រះថេរានុត្ថេរៈ បងប្អូនជនរួមជាតិ និងសប្បុរសជន និមន្តនិងអញ្ជើញទាក់ទង
ទៅតំណាងសហគមន៍តាមរយៈលេខទូរស័ព្ទនិងអាសយដ្ឋានអ៊ីមែលដូចមាននៅខាងក្រោម ÷

General Contact Info:

គិម វុឌ្ឍិ	Vithi Kim	864.494.1991
សីន ស៊ីណា	Sina Son	267.242.3608
គិម សារេត	Saret Kim	978.328.4435

For inquiries, please email us at this address: KKCpressoffice@yahoo.com.

សូមអរព្រះគុណ និងសូមអរគុណ ។ Thank you for your charity. www.khmerkromngo.org